

**Place Label Here**

**កំណត់សម្គាល់នៃបញ្ជីស្ថិតិសញ្ញាណសញ្ញាសម្រាប់កុមារ**

២០១៩

ចំពោះកុមារ សុខភាពច្របូកច្របល់ និង សុខភាពផ្លូវចិត្តមានការប្រែប្រួល និង អវិវឌ្ឍន៍ទាក់ទងនឹងការសិក្សា ។ ជាទូទៅ មាតាបិតាគឺជាបុគ្គលមួយដែលរស់នៅជាមួយ ដំបូងបង្អស់ ឬ អ្នកប្រឹក្សាភិបាល អាណាចក្រ អាណាចក្រ និងការរៀនសូត្ររបស់កូន មុនគេ ។ ក្នុងនាមជាមាតាបិតា លោកអ្នកអាចជួយកូនរបស់ខ្លួនបានច្រើនជាងគេ ដោយការយល់ច្រើន និងការប្រយោជន៍ មួយ តាមរយៈការបំពេញសំណួរខាងក្រោមនេះ ។

(Parent / Relative / Gaurdian / Self)

**PEDIATRIC SYMPTOM CHECKLIST (PSC)**

<b>សូមមេត្តាគូសយកចំណើយដែលសមស្របបំផុតសម្រាប់ស្ថានភាព កូនរបស់អ្នក:</b>		មិនដែលសោះ	ម្តងម្កាល	ជាញឹកញាប់
		Never (0)	Sometimes (1)	(Often) (2)
(Please mark under the heading that best describes your child)				
1.	មានអារម្មណ៍ក្រៀមក្រំមិនរីករាយ: (Feels sad, unhappy)			
2.	មានអារម្មណ៍អស់សង្ឃឹម: (Feels hopeless)			
3.	មិនចេះស្រឡាញ់ខ្លួន/ស្អប់ខ្លួនឯង: (Is down on self)			
4.	ប្រយុជបារម្ភច្រើន: (Worries a lot)			
5.	ហាក់ដូចជាមានអារម្មណ៍រីករាយតិចតួចណាស់: (Seems to be having less fun)			
6.	នៅមិនស្រណុក/មិនអាចនៅស្ងៀមមួយកន្លែងបាន: (Fidgety, unable to sit still)			
7.	ស្រមើស្រមៃច្រើនហួសហេតុ: (Daydream too much)			
8.	ងាយ/ឆាប់បែកអារម្មណ៍: (Distracted easily)			
9.	ពិបាកក្នុងការប្រមូលអារម្មណ៍: (Has trouble concentrating)			
10.	លេងមិនចេះហាត់: (Acts as if driven by a motor)			
11.	ឈ្នះវាយតប់ជាមួយអ្នកដទៃ: (Fights with other children)			
12.	មិនគោរពច្បាប់វិន័យ: (Does not listen to rules)			
13.	មិនយល់ពីអារម្មណ៍របស់អ្នកដទៃ: (Does not understand other people's feelings)			
14.	លេងចំអែចំអន់អ្នកដទៃ: (Teases others)			
15.	មិនទទួលកំហុស/ទំលាក់កំហុសលើអ្នកដទៃ: (Blames other for his/her troubles)			
16.	បដិសេដមិនច្រមើលក/កំណាញ់ស្និត: (Refuses to share)			
17.	យក/ដំណើមរបស់អ្នកដទៃមកធ្វើជាម្ចាស់ខ្លួន: (Takes things that do not belong to him/her)			

តើ កូន អ្នក មាន បញ្ហា ផ្លូវចិត្ត ឬ បញ្ហា អាកប្បកិរិយា មិនប្រក្រតី ដែលត្រូវ កាត់ ឲ្យ គេជួយ ដោះស្រាយ?

Does your child have any emotional or behavioral problems for which she/he needs help?

គ្មាន

No

បាទ

Yes